



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ក្រសួងអភិវឌ្ឍន៍ជនបទ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង

បទបញ្ជាប្រកាសរបស់រដ្ឋាភិបាល
ស្តីពីការងារស្រាវជ្រាវ ២០២២

និងលើកទិសដៅការងារស្រាវជ្រាវ ២០២៣

របស់មន្ទីរអភិវឌ្ឍន៍ជនបទ

ខេត្តស្ទឹងត្រែង



មាតិកា

សេចក្តីផ្តើម

I. លទ្ធផលការងារឆ្នាំ ២០២២

១. ការពង្រឹងសាមីន និងកសាងសមត្ថភាព

- ក. ការងាររដ្ឋបាល និងបុគ្គលិក
- ខ. ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំផ្សព្វផ្សាយ ដល់មន្ត្រីរាជការ
- គ. ការងារផែនការ
- ឃ. ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
- ង. ការងារសវនកម្ម និងអធិការកិច្ច
- ច. ការងារយេនឌ័រ

២. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

៣. ការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

- ក. ការងារសាងសង់អណ្តូងទឹក ប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទចម្រុះ
- ខ. ការងារអនាម័យជនបទ

៤. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

- ក. ការងារលើកកម្ពស់កំណើនសេដ្ឋកិច្ចគ្រួសារនៅជនបទ
- ខ. ការងារអភិវឌ្ឍសហគមន៍ និងអភិរក្សជំនាញដើមភាគតិច

៥. សមិទ្ធផលនៃការអនុវត្តគម្រោង និងកម្មវិធីសហប្រតិបត្តិការ

- ការងារសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងអង្គការដៃគូជា
- ការងារសហប្រតិបត្តិការជាមួយគម្រោងដៃគូអន្តរជាតិ

II. បញ្ហាប្រឈម

III. មេរៀន និងបទពិសោធន៍

- ចំណុចខ្លាំង
- ចំណុចខ្វះខាត
- សំណូមពរ

សេចក្តីផ្តើម

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ជាអង្គភាពទទួលបន្ទុកអនុវត្តគម្រោង និងសម្របសម្រួលសកម្មភាពរបស់ក្រសួង អភិវឌ្ឍន៍ជនបទនៅថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន និងជាសេនាធិការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអនុវត្តសកម្មភាព ទាំងឡាយស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ កំណត់ទិសដៅផែនការ និងសកម្មភាពនានាឲ្យស្របតាម សភាពការណ៍ និងតម្រូវការជាក់ស្តែងរបស់ខេត្ត សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរតាម រយៈការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច រក្សាបាននូវនិរន្តរភាពបរិស្ថាន មានសមធម៌មយេនឌ័រ និងការចូលរួមប្រកបដោយនិរន្តរភាព ក្នុងដំណើរការអភិវឌ្ឍន៍ សំដៅរួមចំណែកការកាត់បន្ថយភាពក្រីក្រនៅជនបទ។ ក្នុងឆ្នាំ២០២២នេះ មន្ទីរបាន និងកំពុងអនុវត្ត ផែនការថវិកាកម្មវិធី (Program Budgeting) ដោយមានដំណើរការទៅដោយរលូន ទៅតាមផែនការដែលបានស្នើឡើង ជាក់ ស្តែងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអនុវត្តចំគោលដៅដែលបានដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង អភិវឌ្ឍន៍ជនបទក្នុងន័យកំណែទម្រង់ការប្រើប្រាស់ថវិកាជាតិឲ្យបានត្រឹមត្រូវ សុក្រិត្យ និងចំគោលដៅក្នុងការអភិវឌ្ឍន៍តំបន់ ជនបទក្នុងប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនជាលំដាប់ ដើម្បីផ្តល់ជាធាតុចូលក្នុងការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

I. លទ្ធផលការងារឆ្នាំ២០២១

១. ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាព

ក. ការងាររដ្ឋបាល និងបុគ្គលិក

មានមន្ត្រីរាជការសរុបចំនួន២៦រូប ស្រី០៩រូបក្នុងនោះមាន៖

- | | | |
|----------------------|-------------------|------------|
| ➢ ប្រធានមន្ទីរ | ចំនួន ០១រូប | |
| ➢ អនុប្រធានមន្ទីរ | ចំនួន ០៣រូប | ស្រី ០ រូប |
| ➢ ប្រធានការិយាល័យ | ចំនួន ១០រូប | ស្រី ០៤រូប |
| ➢ អនុប្រធានការិយាល័យ | ចំនួន ០៤រូប | ស្រី ០០រូប |
| ➢ មន្ត្រី | ចំនួន ០៥រូប | ស្រី ០២រូប |
| ➢ មន្ត្រីកិច្ចសន្យា | ចំនួន ០២រូបជាស្រី | |

ក. ការងាររដ្ឋបាល និងបុគ្គលិក (ត)

- បានរៀបចំបញ្ជីវត្តមានចំនួន១២ខែ
- បានរៀបចំប្រជុំប្រចាំខែ ចំនួន១២ខែនិងប្រជុំប្រចាំត្រីមាសទី១ឆមាសទី១
- បានរៀបចំសៀវភៅចូលចំនួន២ក្បាល និងសៀវភៅចេញចំនួន៤ក្បាល
- បានរៀបចំសេចក្តីសម្រេចស្តីពីរបៀបរបបការងារនិងការបែងចែកភារកិច្ចថ្នាក់ដឹកនាំអង្គភាព អង្គការលេខ រចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជូនក្រសួងអភិវឌ្ឍន៍ជនបទ
- បានរៀបចំតារាងផែនការក្របខណ្ឌមន្ត្រីរាជការ និងមន្ត្រីរាជការជាប់កិច្ចសន្យាជូនក្រសួងអភិវឌ្ឍន៍ជនបទ
- បានរៀបចំសំណើសុំគ្រឿងឥស្សរិយយសនិងមេដាយការងារសម្រាប់ឆ្នាំ២០២២ជូនមន្ត្រីរាជការចំនួន០៣រូប ជូនក្រសួងអភិវឌ្ឍន៍ជនបទ
- បានរៀបចំសំណើសុំផ្តល់បញ្ជីរាយនាមមន្ត្រីរាជការដែលស្នើសុំដំឡើងឋានន្តរស័ក្តិនិងថ្នាក់តាមកម្រិតសញ្ញាបត្រសម្រាប់ឆ្នាំ២០២២ ចំនួន០៣រូប ជូនក្រសួងអភិវឌ្ឍន៍ជនបទ
- បានរៀបចំផ្តល់ជូននូវស្ថិតិមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាជាជនពិការភាពដែលកំពុងបម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ទឹងត្រែង ចំនួន០៤រូប ជូនក្រសួងអភិវឌ្ឍន៍ជនបទ
- បានទទួលប្រកាសផ្ទេរក្របខណ្ឌមន្ត្រីមកបំរើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងចំនួន០២រូបស្រ្តីចំនួន០១រូប
- បានរៀបចំសុំដំឡើងថ្នាក់ជូនមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទចំនួន១២រូបស្រី០៦រូបជូនក្រសួងអភិវឌ្ឍន៍ជនបទ
- បានរៀបចំសំណើសុំពិនិត្យ សម្រេចលើការតែងតាំង ជូនមន្ត្រីរាជការស៊ីវិលក្នុងរចនាសម្ព័ន្ធ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន ០៦រូប ជូន ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលសាលាខេត្ត

ខ.ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំផ្សព្វផ្សាយ ដល់មន្ត្រីរាជការ

➢ វគ្គបណ្តុះបណ្តាលក្នុងខេត្ត មានចំនួន២៣វគ្គ អ្នកចូលរួម៤៣រូប ស្ត្រី៥រូប

- ❖ សិក្ខាសាលា មាន: ១៧វគ្គ
- ❖ វគ្គបណ្តុះបណ្តាល មាន: ០៦វគ្គ

➢ វគ្គបណ្តុះបណ្តាលក្រៅខេត្ត មាន១៥វគ្គ អ្នកចូលរួមសរុប៣៥រូប ស្ត្រី០៥រូប

- ❖ សិក្ខាសាលា មាន: ០៨វគ្គ
- ❖ វគ្គបណ្តុះបណ្តាល មាន: ០៧វគ្គ

គ. ការងារផែនការ

- ❖ បានរៀបចំសៀវភៅផែនការសកម្មភាព និងផែនការថវិកា ឆ្នាំ២០២២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
- ❖ បានរៀបចំគម្រោងសម្រាប់គាំទ្រឃុំ សង្កាត់ ក្នុងផែនការសមាហរណកម្ម ឆ្នាំ២០២២
- ❖ បានរៀបចំតាមដានការអនុវត្តគម្រោងគាំទ្រឃុំ សង្កាត់ ក្នុងផែនការសមាហរណកម្ម
- ❖ បានរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាសនិងឆ្នាំ
- ❖ បានរៀបចំបទអន្តរាគមន៍សម្រាប់ត្រៀមការងារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងទិសដៅផែនការឆ្នាំ២០២៣។

យ. ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ

- ❖ បានរៀបចំឯកសារបើកប្រាក់បៀវត្ស១២ខែជូនមន្ត្រីរាជការ ជូនមន្ត្រីជាប់កិច្ចសន្យា និងឯកសារទូទាត់រដ្ឋទេយ្យបុរេប្រទានទាំង៤ជុំ ឆ្នាំ២០២២
- ❖ បានរៀបចំឯកសារស្នើសុំបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ឆ្នាំ២០២២
- ❖ បានរៀបចំសលាកប័ត្រតាមដានថវិកា ឆ្នាំ២០២២
- ❖ បានរៀបចំឯកសារទូទាត់សងប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២
- ❖ បានបើកប្រាក់រដ្ឋទេយ្យបុរេប្រទានពីជុំទី១ ដល់ជុំទី៤ ឆ្នាំ២០២២
- ❖ បានរៀបចំឯកសារសុំធានាចំណាយសម្រាប់កិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ២០២២
- ❖ បានរៀបចំឯកសារសុំធានាចំណាយទិញសម្ភារៈការិយាល័យ សម្រាប់ឆ្នាំ២០២២
- ❖ បានរៀបចំសំណើសុំធានាចំណាយទិញប្រេងឥន្ធនៈ និងប្រេងអែល លើកទី១ និងលើក២ ឆ្នាំ២០២២
- ❖ បានរៀបចំសំណើសុំធានាចំណាយជួសជុលម៉ាស៊ីនត្រជាក់ចំនួន១២គ្រឿង សម្រាប់ឆ្នាំ២០២២
- ❖ បានរៀបចំសំណើសុំធានាចំណាយជួសជុលផ្លូវចំនួន០១ខ្សែ ប្រវែង ១២ ០០០ម សម្រាប់ឆ្នាំ២០២២
- ❖ បានរៀបចំសំណើសុំធានាចំណាយទិញស្បៀងសម្រាប់រដ្ឋបាល ឆ្នាំ២០២២
- ❖ បានរៀបចំឯកសារទូទាត់លទ្ធកម្មប្រេងឥន្ធនៈ និងប្រេងអែលលើកទី១ ឆ្នាំ២០២២។

ឃ. ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ (ត)

- ❖ បានចូលរួមប្រជុំរៀបចំចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០១៩ក្នុងប្រព័ន្ធ បច្ចេកវិទ្យា(SARMIS)នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងឆ្នាំ២០២២
- ❖ បានរៀបចំឯកសារទូទាត់ប្រាក់បេសកកម្មពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
- ❖ បានរៀបចំចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០១៩ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យា(SARMIS)
- ❖ បានរៀបចំឯកសារទូទាត់សងថ្លៃប្រើប្រាស់អគ្គិសនីពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២
- ❖ បានរៀបចំឯកសារទូទាត់សងថ្លៃប្រើប្រាស់ទូរសព្ទនិងអ៊ីនធឺណិតពីខែវិច្ឆិកា ឆ្នាំ២០២១ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២
- ❖ បានរៀបចំឯកសារទូទាត់សងថ្លៃប្រើប្រាស់ទឹកស្អាតពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២
- ❖ បានរៀបចំឯកសារទូទាត់លទ្ធកម្មស្បៀងសម្រាប់រដ្ឋបាល ឆ្នាំ២០២២
- ❖ បានរៀបចំសំណើសុំធានាចំណាយលើការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២
- ❖ បានរៀបចំឯកសារទូទាត់ថ្លៃទិញប្រេងឥន្ធនៈ និងប្រេងអ៊ីលលើកទី២ ឆ្នាំ២០២២
- ❖ បានរៀបចំឯកសារទូទាត់ថ្លៃទិញសម្ភារៈការិយាល័យ ឆ្នាំ២០២២
- ❖ បានរៀបចំឯកសារទូទាត់ថ្លៃសេវាជួសជុលម៉ាស៊ីនត្រជាក់ ឆ្នាំ២០២២
- ❖ បានរៀបចំសំណើសុំធានាចំណាយលើការរៀបចំកិច្ចប្រជុំស្តីពីការបង្កើតគណៈកម្មាធិការនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ)ឆ្នាំ២០២២

ឃ. ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ (ត)

- ❖ បានរៀបចំឯកសារទូទាត់ថ្លៃចំណាយលើការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២
- ❖ បានរៀបចំសំណើសុំទូទាត់កិច្ចលទ្ធកម្មជួសជុលផ្លូវក្រាលល្អាយក្រួសអាចម៍ផ្កាយចំនួន០១ខ្សែប្រវែង ១២ ០០០ម៉ែត្រ សម្រាប់ឆ្នាំ២០២២
- ❖ បានរៀបចំសំណើសុំទូទាត់សងការចំណាយកិច្ចប្រជុំស្តីពីការបង្កើតគណៈកម្មាធិការ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) ឆ្នាំ២០២២
- ❖ បានរៀបចំសំណើសុំគោលការណ៍ចំណាយលើការរៀបចំកិច្ចប្រជុំស្តីពីការប្រើប្រាស់ទឹក និងបរិភោគទឹកដោយសុវត្ថិភាព ចំនួន៥វគ្គ ឆ្នាំ២០២២
- ❖ បានរៀបចំសំណើសុំគោលការណ៍ចំណាយលើការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសិទ្ធិ និងវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចឆ្នាំ២០២២និងបានទូទាត់ឯកសាររួចរាល់
- ❖ បានរៀបចំសំណើសុំគោលការណ៍ចំណាយលើការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២២និងបានទូទាត់ឯកសាររួច
- ❖ បានរៀបចំសំណើសុំទូទាត់សងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់ទឹកនិងបរិភោគទឹកដោយសុវត្ថិភាពចំនួន០៥វគ្គ ឆ្នាំ២០២២
- ❖ បានរៀបចំសំណើសុំទូទាត់ប្រាក់ឧបត្ថម្ភបុណ្យសព និងប្រាក់ឧបត្ថម្ភមួយលើកជូនមន្ត្រីរាជការដែលបានទទួលមរណភាពចំនួន០១រូបសម្រាប់ឆ្នាំ២០២២

ឃ. ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ (ត)

- ❖ បានរៀបចំឯកសារសំណើសុំបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ឆ្នាំ២០២៣
- ❖ បានរៀបចំឯកសារបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន(រថយន្ត)សម្រាប់ឆ្នាំ២០២២
- ❖ បានរៀបចំធ្វើផែនការលទ្ធកម្មសម្រាប់ឆ្នាំ២០២៣
- ❖ បានរៀបចំឯកសារជម្រះដី និងអគារដែលចុះស្នូនជាមួយសាលាខេត្ត
- ❖ បានរៀបចំឯកសារបិទបញ្ជីលើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២
- ❖ បានរៀបចំរបាយការណ៍បច្ចុប្បន្នភាព និងវឌ្ឍនភាពមន្ត្រីរាជការពីខែមករា-កញ្ញា ឆ្នាំ២០២២ជូនក្រសួងអភិវឌ្ឍន៍ជនបទ។
- ❖ បានរៀបចំកិច្ចបញ្ជីការគណនេយ្យពីខែមករា-កញ្ញា ឆ្នាំ២០២២ ជូនរតនាគារខេត្តស្ទឹងត្រែង
- ❖ បានរៀបចំរបាយការណ៍ចំណាយថ្នាក់ជាតិពីខែមករា-កញ្ញា ឆ្នាំ២០២២ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត

ង.ការងារសវនកម្ម និងអធិការកិច្ច

- ❖ បានទទួលគណៈប្រតិភូអធិការកិច្ចក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចចុះធ្វើអធិការកិច្ចលើការងារគ្រប់គ្រងការអនុវត្តតួនាទី ភារកិច្ច ក្នុងការងារស្តារ សាងសង់ ជួសជុលថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការងារសាងសង់ជួសជុលថែទាំខ្ទប់ ប្រចាំ និងបន្ទាន់ផ្លូវលំ ជនបទសម្រាប់ឆ្នាំ២០២០
- ❖ បានទទួលគណៈប្រតិភូសវនកម្មជាតិចុះធ្វើសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងចំណូលចំណាយថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្រាប់ការិយបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ។

ង.ការងារសវនកម្ម និងអធិការកិច្ច (ត)

- ❖ បានទទួលគណៈប្រតិភូសវនកម្មផ្ទៃក្នុងនៃក្រសួងអភិវឌ្ឍន៍ជនបទចុះធ្វើសវនកម្មលើកិច្ចប្រតិបត្តិការ របស់មន្ទីរ និងគម្រោង គ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជានិងអាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០២១
- ❖ បានទទួលគណៈប្រតិភូអធិការកិច្ចនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ចុះធ្វើអធិការកិច្ចលើការអនុវត្តនាទីការកិច្ចការគ្រប់គ្រងសេវាសាធារណៈការអនុវត្តកិច្ចលទ្ធកម្មសាធារណៈក្នុងការិយបរិច្ឆេទ២០២១និងបណ្តាញពាក់ព័ន្ធ
- ❖ បានទទួលគណៈប្រតិភូអគ្គាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងរដ្ឋបាល-ហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការិយបរិច្ឆេទ២០២១ (ប្រើប្រាស់ថវិកាកម្មវិធី)
- ❖ បានទទួលគណៈប្រតិភូអធិការកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកាតព្វកិច្ចត្រូវបង់ចំណូលចូលថវិការដ្ឋក្នុងការិយបរិច្ឆេទឆ្នាំ២០២១ និងឆ្នាំពាន់៩

ច. ការងារយេនឌ័រ

- ❖ អនុប្រធានមន្ទីរ បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញរបស់គ.ក.ស. ក ខេត្ត នៅសាលប្រជុំតូចសាលាខេត្តចំនួន៧លើក
- ❖ ថ្ងៃទី២៨ខែមីនាឆ្នាំ២០២២ អនុប្រធានមន្ទីរ០១រូប បានចូលរួមចុះគាំទ្រសកម្មភាព គ.ក.ន.ក ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ និងថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២អនុប្រធានមន្ទីរក៏បានចូលរួមចុះគាំទ្រសកម្មភាពគ.ក.ន.ក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង នៅសាលប្រជុំសាលាឃុំស្រែសំបូរ
- ❖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោកអនុប្រធានមន្ទីរបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ គ្រោមប្រធានបទ “ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីភាពនាពេលអនាគត” នៅមន្ទីរកិច្ចការនារីខេត្ត។

២. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

- បានថែទាំផ្លូវលក្ខណៈខ្ពស់ចំនួន ១ខ្សែ ប្រវែងសរុប ១០ ១០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ក្រាលល្បាយក្រួសអាចម៍ផ្កាយ សាងសង់លូមូលទោល មុខកាត់ ០,៨ម៉ែត្រ ប្រវែង ៨ម៉ែត្រ ចំនួន ២កន្លែង, លូមូលទោល មុខកាត់ ១ម៉ែត្រ ប្រវែង ៨ម៉ែត្រ ចំនួន ១កន្លែង និងលូមូលភ្លោះមុខកាត់ ១ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួន ១កន្លែង ចាប់ពីភូមិថាឡាបរីវាត់ រហូតដល់ភូមិវាល ខ្សាច់ ឃុំថាឡាបរីវាត់ ស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង រួចរាល់ ១០០%
- បានថែទាំផ្លូវលក្ខណៈប្រចាំចំនួន ២ខ្សែ ប្រវែងសរុប ៩៧ ៦០០ម៉ែត្រ៖
 - ❖ ខ្សែទី១ រួចរាល់ ១០០% ស្មើនឹងប្រវែង ៦០ ០០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ក្រាលល្បាយក្រួសអាចម៍ផ្កាយស្ថិត នៅក្នុងឃុំថ្មកែវស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
 - ❖ ខ្សែទី២ រួចរាល់ ១០០% ស្មើនឹងប្រវែង ៣៧ ៦០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ក្រាលល្បាយក្រួសអាចម៍ផ្កាយ ចាប់ពីផ្លូវជាតិលេខ៩ស្ថិតនៅក្នុងឃុំស្រែឫស្សីរហូតដល់ភូមិអន្លង់ជ្រៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង
- បានជួសជុលលូអន្តរាគមន៍បន្ទាន់ចំនួន ៨ កន្លែង ស្ថិតនៅភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរីវាត់៖
 - ❖ លូមូលទោល មុខកាត់ ០,៨ម៉ែត្រ ប្រវែង ៨ម៉ែត្រចំនួន ៦កន្លែង
 - ❖ លូមូលភ្លោះមុខកាត់ ០,៨ម៉ែត្រ ប្រវែង ៨ម៉ែត្រ ចំនួន ១កន្លែង
 - ❖ លូមូលភ្លោះ មុខកាត់ ១ម៉ែត្រ ប្រវែង ៨ម៉ែត្រចំនួន ១កន្លែង

២. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (ត)

- បានចូលរួមកប់គ្រាប់ភ្លោតតាមសងខាងផ្លូវព្រំដែនកម្ពុជា-ឡាវ ចំនួន ៣០ ០០០គ្រាប់ ។
- បានចុះរាប់យានយន្តនៅតាមដងផ្លូវ ចំនួន ០៧ខ្សែ គឺ ៖
 - ❖ ក្នុងស្រុកសៀមបូក ចំនួន ០៣ខ្សែ
 - ❖ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ចំនួន ០១ខ្សែ
 - ❖ ក្នុងស្រុកថាឡាបរីរាត់ ចំនួន ០៣ខ្សែ
- បានធ្វើបច្ចុប្បន្នភាពផ្លូវជនបទ ចំនួន ៤៧ខ្សែ ប្រវែងសរុប ៧៨០ ៧០០ម៉ែត្រ៖
 - ❖ ក្នុងស្រុកសៀមប៉ាង ចំនួន ១១ខ្សែ ប្រវែងសរុប ២៩៩ ៨០០ម៉ែត្រ
 - ❖ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ចំនួន ៦ខ្សែ ប្រវែងសរុប ៦៣ ៦០០ម៉ែត្រ
 - ❖ ក្នុងស្រុកសៀមបូក ចំនួន ១១ខ្សែ ប្រវែងសរុប ១៤៤ ៦០០ម៉ែត្រ
 - ❖ ក្នុងស្រុកថាឡាបរីរាត់ ចំនួន ៨ខ្សែ ប្រវែងសរុប ១៣៦ ០០០ម៉ែត្រ
 - ❖ ក្នុងស្រុកសេសាន ចំនួន ៩ខ្សែ ប្រវែងសរុប ១២១ ២០០ម៉ែត្រ
 - ❖ ក្នុងក្រុងស្ទឹងត្រែង ចំនួន ២ខ្សែ ប្រវែងសរុប ១៥ ៥០០ម៉ែត្រ

២. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (ត)


- បានស្រង់ទិន្នន័យផ្លូវថ្មី ចំនួន ៥ខ្សែ ប្រវែងសរុប ៣៧ ៥០០ម៉ែត្រ ៖
 - ❖ ក្នុងស្រុកសេសាន ចំនួន ០១ខ្សែ ប្រវែងសរុប ១២ ០០០ម៉ែត្រ ។
 - ❖ ក្នុងស្រុកសៀមប៉ាង ចំនួន ០២ខ្សែ ប្រវែងសរុប ៥ ៣៥០ម៉ែត្រ ។
 - ❖ ក្នុងស្រុកសៀមបូក ចំនួន ០១ខ្សែ ប្រវែងសរុប ៧ ៩៥០ម៉ែត្រ ។
 - ❖ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ចំនួន ០១ខ្សែ ប្រវែងសរុប ១២ ២០០ ម៉ែត្រ ។
- បានជូនក្រុមការងារត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់នៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធជនបទដោយសារគ្រោះមហន្តរាយ លើខ្សែផ្លូវចំនួន ៣ខ្សែ៖
 - ❖ ផ្លូវចាប់ពីចំណុចវ៉ារីអគ្គិសនីសេសានក្រោម២ រហូតដល់ភូមិត្រឡាពុះ ឃុំតាឡាត ស្រុកសេសាន ប្រវែងសរុប ៤៣ ០០០ម ។
 - ❖ ផ្លូវចាប់ភូមិសៀមប៉ាង ឃុំសេកុង រហូតដល់ភូមិកញ្ញាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាងប្រវែងសរុប ២០ ៤០០ម ។
 - ❖ ផ្លូវចាប់ពីភូមិអូរត្រែល រហូតដល់ភូមិកាំងក្លោក ឃុំកាំងចាម ស្រុកថាឡាបរីវ៉ាត់ ប្រវែងសរុប២៦ ៩០០ម ។



៣.ការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

ក.ការងារសាងសង់អណ្តូងទឹក ប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទចម្រុះ

- បានចុះពិនិត្យនិងវាយតម្លៃសំណង់ទឹកស្អាត(អណ្តូងស្នប់)ដែលសាងសង់ជូនគ្រួសារទី៣នៅតាមផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្គត់ផ្គង់ទឹក
- ចុះជួសជុលអណ្តូងអាហ្វ្រីដេវបានចំនួនពីរអណ្តូងដែលមានទីតាំងនៅភូមិរុន ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់
- បានសាងសង់អណ្តូងស្នប់អាហ្វ្រីដេវបានចំនួន៣២អណ្តូង
 - ❖ នៅតាមផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ នៅចំណុចអូរគក់ ក្នុងភូមិសាស្ត្រឃុំថ្មកែវ ស្រុកសៀមប៉ាង (ចន្លោះបង្គោលព្រំដែនលេខ៧៧-៧៨) ចំនួន២០អណ្តូង
 - ❖ នៅចំណុចស្រែចំប៉ា-ស្វាយធំ ក្នុងភូមិសាស្ត្រឃុំស្រែសំបូរ និងឃុំព្រែកមាស ស្រុកសៀមប៉ាង(ចន្លោះបង្គោលព្រំដែនលេខ ៣៤~៤០) ចំនួន១២អណ្តូង
- ចុះផ្សព្វផ្សាយពីការប្រើប្រាស់ការទុកដាក់ទឹកនិងបរិភោគទឹកដោយសុវត្ថិភាពចំនួន៥វគ្គ៖
 - ❖ ភូមិរុន ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ដែលមានអ្នកចូលរួម ៣៧ ស្រី១៧នាក់
 - ❖ ភូមិអូរច្រឡឹង ឃុំអូរម្រះ ស្រុកសៀមបូកដែលមានអ្នកចូលរួម ៣៦ ស្រី២២នាក់
 - ❖ ភូមិវាលពោធិ៍ ឃុំអន្លង់រក ស្រុកថាឡាបរីវ៉ាត់ដែលមានអ្នកចូលរួម៣៥ ស្រី១៩នាក់
 - ❖ ភូមិញ៉ាងស៊ី ឃុំថ្មកែវ ស្រុកសៀមប៉ាងដែលមានអ្នកចូលរួម ៣០ ស្រី១០នាក់
 - ❖ ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងដែលមានអ្នកចូលរួមសរុប ៣៧ ស្រី១៧នាក់



ក.ការងារសាងសង់អណ្តូងទឹក ប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទចម្រុះ (ត)

- ចុះជូនក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ទឹកវាយតម្លៃគុណភាពអណ្តូងស្នប់អាហ្វ្រីដេវនៅផ្ទះគ្រួសារកងទ័ព តាមផ្លូវខ្សែក្រវ៉ាត់ ព្រំដែនកម្ពុជា-ឡាវ ក្នុងចំណុចស្រែចំប៉ា ស្វាយធំ
- ចុះជួសជុលអណ្តូងអាហ្វ្រីដេវបានចំនួនពីរអណ្តូងដែលមានទីតាំងនៅភូមិរុនឃុំចំការលើស្រុកថាឡាបរីវ៉ាត់។
- ចុះកំណត់ទីតាំងការងារសាងសង់អណ្តូងស្នប់ និងត្រួតពិនិត្យការងារខ្ទង់អណ្តូងស្នប់នៅផ្ទះគ្រួសារកងទ័ពតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវចំណុចអូរគក់ចន្លោះបង្គោលព្រំដែន លេខ៧៧-៧៨ ក្នុងភូមិសាស្ត្រភូមិញ៉ាងសុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង។

ខ.ការងារអនាម័យជនបទ

- បានរៀបចំកិច្ចប្រជុំថ្នាក់ឃុំស្តីពីការជំរុញការអនុវត្តការសាងសង់បង្គន់អនាម័យគ្រួសារចំនួន ១២ ឃុំ រួមមាន ឃុំ ស្រែឫស្សី , ចំការលើ, សំអាង ឃុំអន្លង់ជ្រៃឃុំ កោះសំពាយ ស្រែក្រសាំង, អូរម្រះ ,ឃុំអូរឫស្សីកណ្តាល,ឃុំកោះស្រឡាយ ,កោះព្រះ, សៀមបូក និងឃុំកាំងចាម ដែលមានសមាសភាពអ្នកចូលរួមចំនួន១២១នាក់ ស្ត្រីចំនួន ៣៨នាក់ ។
- បានរៀបចំប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ១៣វិច្ឆិកា ចំនួន ១ទីតាំង នៅភូមិ ថាឡាបរីវ៉ាត់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ មានអ្នកចូលរួមសរុប ១៨៧នាក់ ស្ត្រី ចំនួន ១០២នាក់ ។
- បានរៀបចំប្រារព្ធទិវាជាតិលាងសម្អាតដៃជាមួយ និងសាប៊ូ ចំនួន០១ទីតាំង នៅភូមិ ស្រែក្រសាំង ស្រុកសៀមបូក មានអ្នកចូលរួមចំនួន១៩៨ នាក់ ស្ត្រី ចំនួន ១២៧ នាក់ ។
- បានចូលរួមសហការ សិក្សាទីផ្សារបង្គន់អនាម័យ និងទឹកស្អាត ក្នុងស្រុក ថាឡាបរីវ៉ាត់ និងស្រុក សៀមបូក ជាមួយក្រុមការងារ អង្គការ IDE និង អង្គការ UNICEF ។

៤. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

ក. ការងារលើកកម្ពស់កំណើនសេដ្ឋកិច្ចគ្រួសារនៅជនបទ

- ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានអនុវត្តការងារក្នុងក្របខ័ណ្ឌគម្រោងឥណទានជនបទ និងទទួលបានលទ្ធផលដូចខាងក្រោម៖
 - ❖ បានចុះប្រមូលការប្រាក់និងប្រាក់ដើមបង់រំលោះពីសមាជិកក្រុមឥណទានពីភូមិទាំង០៣ក្នុង ៤ ក្រុម សមាជិកសរុប ១៨ នាក់ ស្រី ១៥ នាក់ សរុប០៣ ភូមិ កំពង់ប៉ាង ឃុំកាំងចាម ភូមិពងទឹក ឃុំអូរវែ និងភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ សាច់ប្រាក់ដែលទទួលបានសរុបចំនួន 6,694,000៛ ក្នុងនោះប្រាក់ដើម 5,800,000 ៛និង ការប្រាក់ 944,000៛។

ខ. ការងារអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច

- បានចុះប្រជុំផ្សព្វផ្សាយស្តីពីការផ្តល់ស្រះគ្រួសាររបស់គម្រោងអភិវឌ្ឍន៍សហគមន៍ចំរុះ
- បានចុះផ្តល់ និងដឹកស្រះតាមគ្រួសារស្ម័គ្រចិត្ត ចំនួន៤គ្រួសារ មានទំហំ (៥ម×៦ម×២,៥ម) ។
- បានចុះធ្វើកិច្ចសន្យាដឹកស្រះតាមគ្រួសារស្ម័គ្រចិត្ត ចំនួន១០គ្រួសារ ដែលមានទំហំទទឹង ៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ (៥ម×៦ម×២,៥ម) ។
- បានចុះធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិឡើងវិញ និងបានចេញសេចក្តីសម្រេច ស្តីពីការបង្កើតការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិចំនួន០៥ភូមិ មានភូមិ បានប៊ុង ភ្នក សៀមបូក អូរច្រឡឹង និងភូមិទន្សោង ។

ខ.ការងារអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច (ត)

- ចុះទៅសម្របសម្រួលក្រុមគណៈកម្មការដើម្បីរៀបចំលិខិតទទួលស្គាល់អត្តសញ្ញាណ ក្រុមជនជាតិ ដើមភាគតិចចំនួនពីរភូមិ នៅឃុំអន្លង់កេ ស្រុកថាឡាបរីវ៉ាត់ដែលក្នុងនោះប្រធានគណៈកម្មការសហគមន៍ សមាជិក និងតំណាងអាជ្ញាធរឃុំ ភូមិបានចូលរួមពិនិត្យទៅលើបញ្ជីឈ្មោះគ្រួសារបានសុំចូលជាសមាជិកចំនួនសរុប៣៧៣គ្រួសារ មានសមាជិកចំនួន១៤៧៧នាក់ ស្ត្រីចំនួន៧៤១នាក់។
- ចុះជួបប្រជុំជាមួយគណៈកម្មការក្រុមជនជាតិដើមភាគតិច និងប្រធានក្រុមប្រឹក្សាឃុំដើម្បីប្រគល់ទទួលលិខិតប្រកាសទទួលស្គាល់អត្តសញ្ញាណក្រុមជនជាតិដើមភាគតិចចំនួនពីរភូមិ នៅឃុំអន្លង់ជ្រៃនិងឃុំអន្លង់កេ ស្រុកថាឡាបរីវ៉ាត់ដែលមានសមាសភាពចូលរួមសរុបចំនួន១៣នាក់ស្ត្រី០៤នាក់។
- បានជួបប្រជុំឆ្លងសំណើរស្នើសុំទទួលស្គាល់អត្តសញ្ញាណក្រុមជនជាតិដើមភាគតិចក្នុងចំនួន០២ភូមិ មានភូមិស្អង់ និងភូមិផ្អាវ នៅសាលាឃុំអន្លង់កេ ស្រុកថាឡាបរីវ៉ាត់ មានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋចំនួន០៧នាក់ ស្ត្រី០២នាក់។
- បានពិនិត្យនិងទទួលស្គាល់ដោយប្រធានក្រុមប្រឹក្សាឃុំអន្លង់កេ អភិបាលស្រុកថាឡាបរីវ៉ាត់និង លោកអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងបានដាក់ពាក្យសុំទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចក្នុង ចំនួន២ភូមិ ភូមិស្អង់ និងភូមិផ្អាវ ទៅនាយកដ្ឋានដែលមានឈ្មោះគ្រួសារបានសុំចូលជាសមាជិកចំនួន៣៧៣គ្រួសារ សមាជិកចំនួន១.៤៧៧នាក់ ស្ត្រីចំនួន៧៤១នាក់។

ខ.ការងារអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច (ត)

- បានចុះផ្សព្វផ្សាយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពី សិទ្ធិជនជាតិដើម-ចុះផ្សព្វផ្សាយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចចំនួន០៦ភូមិ ក្នុងស្រុកចំនួនពីរ៖ នៅភូមិអន្លង់កេ ភូមិទាល់ ភូមិវាលពោធិ៍ ភូមិផ្កាវ ស្ថិតក្នុងស្រុកថាឡាបរីវ៉ាត់ និងភូមិក្បាលរមាសថ្មី ភូមិស្រែស្រណុកស្ថិតនៅក្នុងស្រុកសេសានដែលមានក្រុមជនជាតិដើមភាគតិច និងអាជ្ញាធរភូមិឃុំចូលរួមសរុបចំនួន២១៦ នាក់ស្រ្តី១៥០ នាក់។
- បានចុះប្រជុំប្រកាសស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចក្នុងចំនួន០២ភូមិ នៅឃុំអន្លង់កេ ស្រុកថាឡាបរីវ៉ាត់ មានការចូលរួមពីអាជ្ញាធរឃុំ ភូមិនិងប្រជាពលរដ្ឋចំនួន ៥៥នាក់ ស្រ្តី ៣៤នាក់។

៥.សមិទ្ធផលនៃការអនុវត្តគម្រោង និងកម្មវិធីសហប្រតិបត្តិការ

➢ ការងារសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងអង្គការដៃគូជាតិ

ក.គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជបរិយាកាសកសិកម្ម

- ❖ បានរៀបចំកិច្ចប្រជុំ ពហុភាគីពាក់ព័ន្ធ (MSP) ដើម្បីជ្រើសរើសតំបន់ប៉ូលសេដ្ឋកិច្ចដំណាក់កាលទី១ រួចរាល់ដោយសម្រេចជ្រើសយក ប៉ូលសេដ្ឋកិច្ចសៀមបូក ។
- ❖ បានរៀបចំកិច្ចប្រជុំ ពហុភាគីពាក់ព័ន្ធ (MSP) ដើម្បីជ្រើសរើសតំបន់ប៉ូលសេដ្ឋកិច្ចដំណាក់កាលទី២ រួចរាល់ ដោយសម្រេចជ្រើសយក ប៉ូលសេដ្ឋកិច្ចបុរីអូរស្វាយសែនជ័យ
- ❖ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ វិធីសាស្ត្រអភិក្រមយេនឌ័រ និងសុវត្ថិភាពបរិស្ថាន-សង្គម នៅសណ្ឋាគារ និងភោជនីយដ្ឋានភ្នំប្រុស ខេត្តកំពង់ចាម ។

ក.គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជបរិយាកាសកសិកម្ម (ត)

- ❖ បានចូលរួមសិក្ខាសាលាស្តីពីគោលនយោបាយជនជាតិដើមភាគតិច និងគោលការណ៍ណែនាំស្តីពីការប្រឆាំងនឹងការបៀតបៀន ក្នុងប្រវត្តិ ការរំលោភបំពានផ្លូវភេទសម្រាប់ការអនុវត្ត គម្រោងដែលគាំទ្រដោយមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។
- ❖ បានចូលរួមប្រជុំស្តីពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ទិសដៅការងារសម្រាប់ឆមាសទី២និងបញ្ហាប្រឈមនានានៅពេលអនុវត្តគម្រោង តាមប្រព័ន្ធអនឡាញ Zoom Meeting
- ❖ បានចូលរួមរៀបចំកិច្ចប្រជុំសិក្ខាសាលាពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពីការចូលរួមរបស់សហគមន៍ក្នុងការអនុវត្ត គម្រោង នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចស្រុកសៀមបូកដែលធ្វើឡើងនៅសាលាស្រុកសៀមបូក ស្ថិតនៅក្នុងភូមិកោះសំពាយ ឃុំកោះសំពាយស្រុកសៀមបូក ។
- ❖ បានចូលរួមជាមួយក្រុមការងារថ្នាក់ជាតិ ចុះធ្វើTopo Survey លើខ្សែផ្លូវប៉ូលសេដ្ឋកិច្ច សៀមបូក ដែលមានប្រវែងសរុប ១៦ ៤០០ម៉ែត្រ ចាប់ពីភូមិជំរីង ឃុំកោះសំពាយ រហូត ដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ។
- ❖ បានចូលរួមជាមួយក្រុមការងារថ្នាក់ចុះធ្វើតេស្តលើសំណាក់ដីល្បាយក្រសួងអាចម៍ផ្កាយ ។

ខ.គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP)

- បានចូលរួមប្រជុំជាមួយសហគមន៍ដើម្បីប្រមូលព័ត៌មានរៀបចំក្រុមប្រតិបត្តិបរិស្ថាន (ECOP) ដាក់ជូនធនាគារពិភព លោក ត្រួតពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការអនុវត្តនៅភូមិអន្លង់ស្វាយ រហូតដល់ភូមិក្រឡាពាស ឃុំព្រះវិហារ ស្រុកបុរីអូរ ស្វាយសែនជ័យ

ខ.គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) (ត)

- ❖ បានជូនក្រុមវិស្វករគម្រោងចុះវាស់ស្ទង់ (Topo Survey) ផ្ទៃចំនួន ១ខ្សែ ប្រវែងសរុប៧០០០ម៉ែ. ចាប់ពីភូមិអន្លង់ស្វាយ រហូតដល់ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។
- ❖ បានចូលរួមប្រជុំពីវឌ្ឍនភាពការងារគម្រោង តាមប្រព័ន្ធអនឡាញ Zoom Meeting ។
- ❖ បានចូលរួមអមដំណើរក្រុមការងារអន្តរក្រសួង និងប្រតិភូធនាគារពិភពលោក បានចុះ ទស្សនកិច្ច និងត្រួតពិនិត្យការអនុវត្ត ការងារពាក់កណ្តាលគម្រោង នៅទីតាំងសហគមន៍ ព្រះរំកិល ស្ថិតនៅក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែន ជ័យ ។
- ❖ បានចូលរួមក្នុងពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មព្រះរំកិល នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។
- ❖ បានចូលរួមក្នុងពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយ សហគមន៍កសិកម្មអុំយួង រុងរឿង នៅឃុំស្រែក្រសាំង ស្រុកសៀមបូក ។
- ❖ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីការអនុវត្តឧបករណ៍គាំពារបរិស្ថាន និងសង្គម នៅរាជធានីភ្នំពេញ ។

គ.គម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិ

- ❖ បានចូលរួមប្រជុំពិភាក្សាការងារគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រ កសិករ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ភ្នំពេញ ។



❖ បានជួសជុលផ្លូវគម្រោងក្រាលដីស ប្រវែងសរុប ១៦ ៦០០ម៉ែត្រ ៖

- ក្នុងភូមិស្មាកោះ ឃុំកោះស្រឡាយ ស្រុកសៀមបូក ប្រវែងសរុប ៤ ២០០ម៉ែត្រទទឹងខ្នងលើ ៦ម៉ែត្រ ។
- ក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ប្រវែងសរុប ៣ ៧០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ។
- ក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរីវ៉ាត់ ប្រវែងសរុប ៣ ៩០០ម៉ែត្រទទឹងខ្នងលើ ៦ម៉ែត្រ ។
- ក្នុងភូមិរុន ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ប្រវែងសរុប ១ ២០០ម៉ែត្រទទឹងខ្នងលើ ៦ម៉ែត្រ ។
- ក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន ប្រវែងសរុប ៣ ៦០០ម៉ែត្រទទឹងខ្នងលើ ៦ម៉ែត្រ ។

❖ បានជូនក្រុមការងារនៃអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងផ្លូវក្រាលក្រួសក្រហមប្រវែងសរុប ៥០២០០ម៉ែត្រទទឹងខ្នងលើ៥,៥ម៉ែត្រ ស្ថិតនៅក្នុង ៖

- ភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ប្រវែងសរុប ៣ ៩០០ម៉ែត្រ
- ភូមិវាលខ្សាច់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ប្រវែងសរុប ៣ ៤០០ម៉ែត្រ
- ភូមិភ្នក ឃុំភ្នក ស្រុកសេសាន ប្រវែងសរុប ៣ ០០០ម៉ែត្រ
- ភូមិសាមយួយ ឃុំសាមយួយ ស្រុកសេសាន ប្រវែងសរុប ៣ ០០០ម៉ែត្រ
- ភូមិកណ្តាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ប្រវែងសរុប ៦ ០០០ម៉ែត្រ
- ភូមិហាងខ្សួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ប្រវែងសរុប ១ ៤០០ម៉ែត្រ
- ភូមិហាងខ្សួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ប្រវែងសរុប ៤ ០០០ម៉ែត្រ
- ភូមិចន្ទៈ ឃុំសេកុង ស្រុកសៀមប៉ាង ប្រវែងសរុប ១៤ ០០០ម៉ែត្រ
- ភូមិបានបឹង ឃុំភ្នក ស្រុកសេសាន ប្រវែងសរុប ៧ ០០០ម៉ែត្រ
- ភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ប្រវែងសរុប ៤ ៥០០ម៉ែត្រ

❖ បានជូនក្រុមការងារនៃអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារគម្រោង ក្រាលក្រួសក្រហមចំនួន២២កិច្ចសន្យា ប្រវែងសរុប៦៣ ៥០០ម៉ែ.៖

- ២កិច្ចសន្យា ស្ថិតនៅក្នុងភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ប្រវែងសរុប ៤ ៩០០ម៉ែ.
- ៤កិច្ចសន្យាស្ថិតនៅក្នុងភូមិកំកុន ឃុំកំកុន ស្រុកសេសានប្រវែងសរុប១២ ២០ម៉ែ.
- ២កិច្ចសន្យា ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ប្រវែងសរុប ៦ ៤០០ម៉ែ.
- ២កិច្ចសន្យា ស្ថិតនៅក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ប្រវែងសរុប ៣ ៨៥០ម៉ែ.
- ៣កិច្ចសន្យា ស្ថិតនៅក្នុងភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យប្រវែងសរុប ៧ ៧០០ម៉ែ.
- ២កិច្ចសន្យា ស្ថិតនៅក្នុងភូមិត្បូងខ្លា,អូរម្រះ,អូរច្រឡឹង ឃុំអូរម្រះ ស្រុកសៀមបូកប្រវែងសរុប ៧ ៩៥០ម៉ែ.
- ១កិច្ចសន្យា ស្ថិតនៅក្នុងភូមិវាលខ្សាច់ ឃុំថាឡាបរីវាត់ ស្រុកថាឡាបរីវាត់ប្រវែងសរុប១ ៤០០ម៉ែ.
- ២កិច្ចសន្យា ស្ថិតនៅក្នុងភូមិពាមខិះ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ប្រវែងសរុប៧ ៥៥០ម៉ែ.
- ១កិច្ចសន្យា ស្ថិតនៅក្នុងភូមិស្រែឫស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាងប្រវែងសរុប២ ៥៥០ម៉ែ.
- ១កិច្ចសន្យា ស្ថិតនៅក្នុងភូមិកោះខនឱន,ថ្មី,ហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ប្រវែងសរុប ២ ៦០០ម៉ែ.
- ២កិច្ចសន្យា ស្ថិតនៅក្នុងភូមិកណ្តាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យប្រវែងសរុប ៦ ៤០០ម៉ែ.

❖ បានចូលរួមក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគ្រប់គ្រង ទ្រកសិករ ឆ្នាំ២០២០-២០២២ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ

❖ បានជូនក្រុមការងារនៃអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់ គម្រោងសាងសង់បង្គន់អនាម័យ សាធារណៈចំនួន២កិច្ចសន្យាចំនួន១១បង្គន់ ស្ថិតនៅ៖

- សាលាបឋមសិក្សាស្រែឬស្សី ចំនួន ១បង្គន់
- សាលាបឋមសិក្សាវាលសខ្សាច់ ចំនួន ១បង្គន់
- សាលាអនុវិទ្យាល័យទួលមាសអូរវ៉ៃ ចំនួន ១បង្គន់
- សាលាបឋមសិក្សាអូរវ៉ៃ ចំនួន ១បង្គន់
- សាលាអនុវិទ្យាល័យកាំងចាម ចំនួន ១បង្គន់
- សាលាបឋមសិក្សាកាំងចាម ចំនួន ១បង្គន់
- ប៉ុស្តិ៍សុខភាពកាំងចាម ចំនួន ១បង្គន់
- សាលាបឋមសិក្សាត្បូងខ្លា ចំនួន ១បង្គន់
- សាលាបឋមសិក្សាទួលព្រលាន ចំនួន ១បង្គន់
- សាលាបឋមសិក្សាបានម្លង ចំនួន ១បង្គន់
- សាលាបឋមសិក្សាលុន ចំនួន ១បង្គន់

❖ ការងារគម្រោងកម្មវិធីអភិវឌ្ឍន៍គោលនយោបាយក្នុងការជួសជុល និងបែកប្រព័ន្ធផ្គត់ផ្គង់ទឹក ស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព

- ជួសជុលអណ្តូងស្នប់អាហ្វ្រីដេវបានចំនួន៨៤អណ្តូង នៅក្នុងស្រុកសេសាន ស្រុកសៀមបូក និងស្រុកថាឡាបរីវ៉ាត់ ។
- ចុះយកសំណាកទឹកបានចំនួន១១២អណ្តូង នៅស្រុកសេសាន ស្រុកសៀមបូក និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។

យ.គម្រោងការងារឥណទាន

❖ គម្រោងគ្រប់ឥណទានជនបទ៖

- ចុះតាមដានការប្រើប្រាស់ឥណទានរបស់សមាជិកក្រុមឥណទាន ចំនួន១០ដង ដើមទុនសរុបមាន ចំនួន 23,360,700\$ សាច់ប្រាក់ក្នុងដៃបេឡាករមានចំនួន ចំនួន 9,060,700\$សាច់ប្រាក់ក្នុងដៃអតិថិជន មានចំនួន14,300,000 \$ សាច់ប្រាក់រកបានមានចំនួន 8,118,700 \$

❖ គម្រោងឥណទានមន្ត្រីរាជការ៖

- មន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ចំនួន០៥នាក់ស្រ្តី០១នាក់មានទឹកប្រាក់សរុបចំនួន15,532,200\$ ក្នុងនោះ ប្រាក់ដើមមានចំនួន13,333,700 \$ និងការប្រាក់សរុប 2,198,900 \$

➤ ការងារសហប្រតិបត្តិការជាមួយគម្រោងដៃគូអន្តរជាតិ

ក.អង្គការ វឌ្ឍនភាព(WP)

- ❖ បានចូលរួមទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៍ការងារសម្រេចបាននូវ ភូមិ ឃុំស្រុកទទួលបាននូវការបញ្ឈប់ការ បន្ទោរបង់ពាសវាលពាសកាល(ODF)នៅខេត្តស្វាយរៀង
- ❖ ចុះផ្ទៀងផ្ទាត់ភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល០៧ភូមិរួមមាន៖ស្រុសៀម បូកចំនួន០៣ភូមិស្រុកសេសាន ចំនួន០២ភូមិ និងស្រុកថាឡាបរីវ៉ាត់ចំនួន០២ភូមិ
- ❖ ចុះជម្រុញការសាងសង់បង្គន់អនាម័យគ្រួសារចំនួន១១ភូមិ ក្នុង សៀមប៉ាងចំនួន០៤ភូមិ ស្រុកថាឡាបរីវ៉ាត់ចំនួន០២ ភូមិ និង សេសានចំនួន០៥ភូមិ

ក.អង្គការ វឌ្ឍនភាព(WP) (ត)

- ❖ ចុះសហការជាមួយជនបង្គោលអនាម័យស្រុកចំនួន០២ រួមមាន៖ ស្រុកស្រុកថាឡាបរីវ៉ាត់ និងស្រុកសេសាន ក្នុងការចុះតាមដាន និងផ្តល់អនុសាសន៍កែលម្អកិច្ច-ការងារលើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ភូមិ ឃុំ
- ❖ រៀបចំកិច្ចប្រជុំថ្នាក់ស្រុកដើម្បីពន្លឿនការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលចំនួន០២ស្រុកមាន៖ នៅសាលាស្រុកសៀមបូក និងស្រុកបុរីអូរស្វាយសែនជ័យ
- ❖ សម្របសម្រួលវេទិកាសាធារណៈស្តីពីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រីក្នុងការទទួលបានការប្រើប្រាស់សម្ភារៈបរិក្ខារទឹកស្អាត និងអនាម័យនៅក្នុងឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់
- ❖ សហការជាមួយជនបង្គោលអនាម័យស្រុកសៀមបូក ក្នុងការពង្រឹងអនុវត្តសកម្មភាពរបស់ជនបង្គោលអនាម័យភូមិ និងជនបង្គោលអនាម័យឃុំ ក្នុងឃុំ ភ្នំក ស្រុកសេសាន
- ❖ ចុះសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីផែនការសុវត្ថិភាពទឹកជនបទថ្នាក់ឃុំ (គម្រោង១០០០ថ្ងៃ) នៅ ឃុំសៀមបូក ឃុំកោះស្រឡាយ ស្រុកសៀមបូក
- ❖ ចុះជម្រុញការសាងសង់បង្គន់អនាម័យគ្រួសារចំនួន១១ភូមិ ក្នុង សៀមប៉ាងចំនួន០៤ភូមិ ស្រុកថាឡាបរីវ៉ាត់ចំនួន០២ភូមិ និង សេសានចំនួន០៥ភូមិ
- ❖ ចុះសហការជាមួយជនបង្គោលអនាម័យស្រុក ដើម្បីចុះតាមដាន និងផ្តល់អនុសាសន៍កែលម្អកិច្ច-ការងារលើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ភូមិ ឃុំ នៅឃុំចំការលើ និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង

ក.អង្គការ វឌ្ឍនភាព(WP) (ត)

- ❖ បានចូលរួមរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំត្រីមាសរបស់កម្មវិធីការចាប់ផ្តើមដោយសុខភាពល្អ នៅ សណ្ឋាគារសោមាទេវី អង្គរវិសត ខេត្តសៀមរាប
- ❖ បានប្រជុំពិភាក្សារៀបចំរបៀបវារៈកម្មវិធីសិក្ខាសាលាថ្នាក់ខេត្តជម្រុញឲ្យអាជ្ញាធរមូលដ្ឋានមានការបង្កើនការវិនិយោគលើវិស័យទឹកស្អាតនិងអនាម័យនៅការិយាល័យ អង្គការវឌ្ឍនភាព
- ❖ បានចូលរួមរៀបចំសិក្ខាសាលាស្តីពីការវិភាជថវិការបស់អាជ្ញាធរមូលដ្ឋានមូលដ្ឋានដើម្បីគាំទ្រកម្មវិធីទឹកស្អាតនិងអនាម័យជនបទក្នុងខេត្តស្ទឹងត្រែង នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្ត

ខ.អង្គការអេស៊ានអាចីវិច្ចបម្រើកម្ពុជា (AOC)

- ❖ ចុះបណ្តុះបណ្តាលបច្ចេកទេសការងារសាងសង់អណ្តូងស្នប់អាប្រ៊ីដេវដែលគណៈកម្មការទឹកនៅឃុំសំអាង ចំនួន២លើក ស្រុកថាឡាបរីវ៉ាត់ និងនៅឃុំអន្លង់ជ្រៃចំនួន០១លើក
- ❖ បានចុះសហការផ្សព្វផ្សាយបង្កើតក្រុមសន្សំប្រាក់ចំនួន ២ភូមិ នៅភូមិត្រពាំងវែង និងភូមិជ័រចុង ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់
- ❖ ចុះបង្កើតគោលការណ៍និងបទបញ្ជាផ្ទៃក្នុង ក្រុមសន្សំប្រាក់ ចំនួន ២ភូមិ គឺនៅភូមិជ័រជុង ឃុំស្រែឫស្សី និងភូមិត្រពាំងវែង ឃុំអូររំ ស្រុកថាឡាបរីវ៉ាត់
- ❖ ចុះបណ្តុះបណ្តាលដល់អ្នកទទួលបានផលក្នុងសហគមន៍នូវចំណេះដឹងលើការថែទាំធុងចម្រោះបង្គន់អនាម័យនិងការរស់នៅមានអនាម័យដោយការលាងសម្អាតដៃនឹងសាប៊ូ ព្រមទាំងការថែទាំប្រភពទឹកប្រើប្រាស់នៅភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់

ខ.អង្គការអេស៊ានអាចវិច្ឆ័យប្រើកម្ពុជា (AOC) (ត)


- ❖ ចុះបណ្តុះបណ្តាលដល់អ្នកទទួលបានផលក្នុងសហគមន៍នូវចំណេះដឹងលើការបែងចែកទំនាក់ទំនងផ្តល់ធុងចម្រោះ(១៥០ធុង)ការទុកដាក់ទឹកឲ្យមានសុវត្ថិភាពនិងបានផ្តល់បង្គន់អនាម័យបង្កប់ជូនដល់ខ្នងផ្ទះដែលមិនទាន់មានបង្គន់ប្រើប្រាស់ឲ្យមានបង្គន់ប្រើប្រាស់គ្រប់ខ្នងផ្ទះព្រមជាមួយការរស់នៅមានអនាម័យដោយការលាងសម្អាតដៃនិងសាប៊ូការបែងចែកប្រភពទឹកប្រើប្រាស់នៅភូមិត្នូល ឃុំកោះស្រឡាយ ស្រុកសៀមបូក
- ❖ បានចុះបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បង្គន់អនាម័យគ្រួសារនៅភូមិកាំងក្បោក ចំនួន៩៥គ្រួសារ

គ.អង្គការជនជាតិដើមភាគតិចកម្ពុជា CIPO

- ❖ ចូលរួមប្រជុំស្តីពីការបង្កើត(ស្ថានីយ៍រង)ចែកចាយទឹកស្អាតនៅប្រព័ន្ធចែកចាយ ទឹកសហគមន៍ភូមិក្បាលរមាសចាស់ ឃុំស្រែគរ ស្រុកសេសាន

ឃ.អង្គការ PLAN

- ❖ មន្ទីរបានសហការជាមួយអង្គការPLAN ជួបផ្តល់ការសម្ភាស និងប្រមូលធាតុចូលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតជនបទសម្រាប់ការវាយតម្លៃដើមគ្រានៃយុទ្ធសាស្ត្រទី៤ របស់អង្គការក្លែនអន្តរជាតិកម្ពុជា



ង.ក្រុមហ៊ុនវ៉ាអេស៊ីសនីសេសានក្រោម២

- ❖ ចុះសិក្សាគម្រោងសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ចំនួន០២កន្លែងក្នុងភូមិសាស្ត្រភូមិស្រែស្រណុក និងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន
- ❖ បានសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ចំនួន៤អណ្តូងរួច១០០% នៅឃុំតាឡាត ស្រុកសេសាន
- ❖ បានចុះកំណត់ទីតាំងសាងសង់អណ្តូងស្នប់អាហ្វ្រីដេវចំនួន៦អណ្តូង នៅភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស ចំនួន២អណ្តូងនិងភូមិស្រែគរចាស់ ឃុំស្រែគរ ចំនួន៤អណ្តូង ស្រុកសេសាន

ច.អង្គការ ដើម្បីជីវភាព និងព្រៃឈើ FLO

- ❖ ចុះរៀបចំពង្រាងលក្ខន្តិកៈស្តីពីតួនាទីភារៈកិច្ចរបស់គណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចក្នុងចំនួន២លើក នៅភូមិទន្លេរាង ឃុំសៀមបូក ស្រុកសៀមបូកអ្នកចូលរួមមានអាជ្ញាធរភូមិ ឃុំ អង្គភាពរដ្ឋបាល និងអន្តរាគមន៍យសាលាខេត្ត និងសហគមន៍ជនជាតិដើមភាគតិច សរុបចំនួន ៧១នាក់ ស្ត្រី ៥៤ នាក់

ឆ.អង្គការ ភូមិខ្ញុំ (MVI)

- ❖ ចុះពង្រឹងសមត្ថភាពស្តីពីការប្រើប្រាស់ និងការគ្រប់គ្រងដីសមូហភាពជនជាតិដើមភាគតិចនិងលក្ខន្តិកៈស្តីពីតួនាទី និងភារកិច្ចគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចកាវ៉ែតចំនួន០២ភូមិ នៅឃុំសន្តិភាព ស្រុកសៀមបូកអ្នកចូលរួមមានអង្គភាពរដ្ឋបាលនិងអន្តរាគមន៍យសាលាខេត្ត អាជ្ញាធរភូមិឃុំ និងសហគមន៍ជនជាតិដើមភាគតិចសរុបចំនួន៧៨នាក់ ស្ត្រី ៤៥ នាក់
- ❖ ប្រជុំផ្សព្វផ្សាយលក្ខន្តិកៈស្តីពីតួនាទីភារៈកិច្ចគណៈកម្មការ និងប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងស្តីពីការប្រើប្រាស់និងការគ្រប់គ្រងដីសមូហភាពសហគមន៍ជនជាតិភាគតិចកាវ៉ែតនៅភូមិគិរីបាសលើនិងភូមិគិរីបាសក្រោម ឃុំសន្តិភាព ស្រុកសៀមបូកសមាសភាពអ្នកចូលរួមមានអង្គភាពរដ្ឋបាល និងអន្តរាគមន៍យសាលាខេត្ត អាជ្ញាធរឃុំ ភូមិ និងសហគមន៍ជនជាតិដើមភាគតិចកាវ៉ែតសរុប៨៥នាក់ ស្ត្រី៣៤នាក់

- ❖ ការិយាល័យជំនាញមួយចំនួននៅខ្វះមន្ត្រី (១ការិយាល័យ មានមន្ត្រីតែ១រូប) ហើយសមត្ថភាព របស់មន្ត្រីមួយចំនួននៅមានកម្រិតនៅឡើយ
- ❖ ប្រជាពលរដ្ឋនៅតាមសហគមន៍មិនទាន់យល់ច្បាស់ពីសារៈសំខាន់នៃការប្រើប្រាស់បង្គន់អនាម័យ ជាហេតុធ្វើអោយឲ្យការសាងសង់ និងប្រើប្រាស់បង្គន់នៅតាមគ្រួសារមានកម្រិតទាប
- ❖ ថវិកាប្រចាំឆ្នាំរបស់អង្គភាពមិនទាន់អាចឆ្លើយតបទៅនឹងផែនការដែលបានលើកឡើង និងតម្រូវការរបស់ប្រជាជនជនបទ
- ❖ កង្វះភាពជាម្ចាស់លើសមិទ្ធិផលរូបវន្តមួយចំនួនដែលបានសាងសង់រួច ដូចជា ផ្លូវថ្នល់ អណ្តូងស្នប់អាហ្វ្រីដេវ ប្រព័ន្ធចែកចាយទឹកសហគមន៍ ស្រះទឹក ស្ពាន លូ ហើយសមិទ្ធិផលមួយចំនួនមិនសូវមានដំណើរការដោយសារខ្វះយន្តការគ្រប់គ្រង និងការថែទាំពីប្រជាពលរដ្ឋ
- ❖ ប្រជាពលរដ្ឋភាគច្រើននៅតំបន់ជនបទ មិនទាន់ផ្លាស់ប្តូរទម្លាប់ក្នុងការបន្ទោរបង់ពាសវាលពាសកាល មិនទម្លាប់ប្រើប្រាស់និងដឹកទឹកស្អាត និងការលាងដៃនឹងសាប៊ូ
- ❖ អណ្តូងមានការខូចច្រើន ហើយថវិកាសម្រាប់ការជួសជុលអណ្តូងនៅមានកម្រិតនៅឡើយ
- ❖ ការសហការ និងការចូលរួមរបស់អង្គការដៃគូអភិវឌ្ឍន៍មួយចំនួនក្នុងវិស័យអភិវឌ្ឍន៍ជនបទនៅមានកម្រិត
- ❖ ផ្លូវនៅតំបន់ជនបទភាគច្រើនមានការខូចខាតដោយសារគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ ទឹកជំនន់ កង្វះការថែទាំ និងការដឹកលើសទម្ងន់កំណត់

III. មេរៀន និងបទពិសោធន៍

➤ ចំណុចខ្លាំង

- ❖ មន្ត្រីបានអនុវត្តការងារដោយភាពទទួលខុសត្រូវខ្ពស់ និងមានការចុះតាមដានជាប្រចាំ។
- ❖ ការអនុវត្តថវិកាតាមកម្មវិធីបានផ្តល់នូវភាពច្បាស់លាស់ តម្លាភាព គណនេយ្យភាព និងបានពង្រឹងការទទួលខុសត្រូវរបស់មន្ត្រីដែលជាអ្នកអនុវត្តផ្ទាល់
- ❖ មានការគាំទ្រពីថ្នាក់ដឹកនាំមន្ទីរ និងមានកិច្ចសហការល្អក្នុងក្រុមការងារ
- ❖ ថ្នាក់ដឹកនាំមន្ទីរបានផ្តល់ឱកាសដល់មន្ត្រីគ្រប់រូបបានចូលរួមគ្រប់សកម្មភាពនានារបស់មន្ទីរ សកម្មភាពរបស់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងសកម្មភាពសង្គមផ្សេងៗជាច្រើន
- ❖ មានការជួយគាំទ្រទាំងសម្ភារៈ ថវិកា បច្ចេកទេស និងស្មារតីពីនាយកដ្ឋានជំនាញ និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំខេត្តក្នុងការជម្រុញសកម្មភាពអភិវឌ្ឍន៍ជនបទឲ្យមានដំណើរការដោយរលូន និងទទួលបានជោគជ័យ
- ❖ គ្រប់ការិយាល័យជំនាញទាំងអស់ មានផែនការសកម្មភាពប្រចាំឆ្នាំ និងផែនការលំអិតប្រចាំខែសម្រាប់ចុះអនុវត្តសកម្មភាព
- ❖ មានកិច្ចប្រជុំជាប្រចាំដើម្បីផ្លាស់ប្តូរយោបល់ ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្វះខាតក្នុងការអនុវត្តន៍ការងារ ដើម្បីឲ្យលទ្ធផលការងារកាន់តែល្អប្រសើរ

➤ ចំណុចខ្លាំង (ត)

- ❖ មានកិច្ចសហការល្អរវាងអជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន អង្គការដៃគូ និងមន្ត្រីជំនាញមន្ទីរ
- ❖ ក្រសួងបានផ្តល់ឱកាសដល់មន្ត្រីរាជការថ្នាក់ខេត្តក្នុងការពង្រឹងសមត្ថភាព (តាមរយៈវគ្គបណ្តុះបណ្តាលផ្សេងៗដែលរៀបចំដោយក្រសួងអភិវឌ្ឍន៍ជនបទក៏ដូចជាស្ថាប័នខាងក្រៅ) ដើម្បីឲ្យស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួង
- ❖ មានឧបករណ៍សម្រាប់តាមដាននិងត្រួតពិនិត្យការអនុវត្តគម្រោងដែលប្រើប្រាស់ថវិកាកម្មវិធីរបស់ការិយាល័យជំនាញ
- ❖ ការកើនឡើងនៃខ្សែផ្លូវជនបទ បានផ្តល់នូវភាពងាយស្រួលជាច្រើនដល់ប្រជាកសិករដែលអាចដឹកជញ្ជូនកសិផលយកទៅលក់នៅទីផ្សារបានឆាប់រហ័ស ចំណេញពេលវេលា និងចំណាយថវិកាតិច។ ការតភ្ជាប់បណ្តាញផ្លូវជនបទបានផ្តល់នូវភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការប្រាស្រ័យទាក់ទងនិងធ្វើសកម្មភាពអាជីវកម្មផ្សេងៗបានកាន់តែងាយស្រួល
- ❖ ការរក្សាបាននូវសុខសន្តិភាព និងប្រសិទ្ធភាពនៃការពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបានធ្វើឲ្យប្រជាពលរដ្ឋនៅសហគមន៍មានឱកាសចូលរួមក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបានកាន់តែប្រសើរ

➤ ចំណុចខ្វះខាត៖

- ❖ ខ្វះខាតមន្ត្រីសម្រាប់ជួយបំពេញការងារនៅតាមការិយាល័យជំនាញ និងកាចុះមូលដ្ឋាន
- ❖ ខ្វះថវិកាគាំទ្រនូវសកម្មភាពចាំបាច់បន្ទាន់
- ❖ ខ្វះមធ្យោបាយ(រថយន្ត)ដើម្បីឆ្លើយតបទៅ និងសកម្មភាពការងារនៅមូលដ្ឋាន
- ❖ ខ្វះថវិកាគាំទ្រដល់ផែនការសមាហរណកម្មថ្នាក់ស្រុក និងឆ្លើយតបក្នុងវេទិការសាធារណៈ

➤ សំណូមពរ៖


- ❖ បង្កើនថវិកាសម្រាប់គាំទ្រចាំបាច់បន្ទាន់នៅមូលដ្ឋាន
- ❖ ស្នើសុំបើកវគ្គបំពាក់បំប៉នសមត្ថភាពជំនាញរយៈពេលខ្លី មធ្យម ដល់មន្ត្រីរាជការ
- ❖ ស្នើសុំមធ្យោបាយ(រថយន្ត)ដើម្បីឆ្លើយតបទៅ និងសកម្មភាពការងារនៅមូលដ្ឋាន

រូបភាពសកម្មភាពទី២០២២
































សូមអរគុណ ចំពោះការយកចិត្តទុកដាក់ស្តាប់ !